



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ប្រជាជាន់ប្រុង

ក្រសួងរៀបចំការងារសេដ្ឋកិច្ច

លោកស្រីស៊ុខ ស៊ុខ និង លោក ស៊ុខ ស៊ុខ



ដៀនាំត្រាត



ដៀនាំបានអាយុយក



ដៀនាំគ្រូបាយ



ដៀនាំសាច់សាច់បាយ



ដៀនាំខ្សោនិត្យ



ដៀនាំបានប៉ែ



ផ្លូវ៣០៣



ដៀនាំប៉ែប៉ែ

ស្វ័យបច្ចេកទេសជាប់ធនាគល

ន.អ.គ.ន.ខ.ន.ល.

រៀបចំដោយមន្ទីរកសិកម្មខេត្តកណ្តាល

អ្នករៀបរៀប

លោក អ៊ុន ថាន់យ៉ាវីឡូ

អ្នកធ្វើសំយោបល់ និង កោសម្រួល

លោក បុនឡូន សុខុមាភ

លោក លីម ឆ្នូនត្រួយ

លោក ហិ សុនសល

លោក ឡុង វា

លោក នៅ ថាម

លោក បុំន ខេមវិនុ

លោក ហាហ់ វិនិនិ

លោក អារ៉ា វិនិនិ

ន.អ.គ.ន. AIDOC	
Code:	247-050
Date:	
Donated by:	

ហតិកា

សេចក្តីផ្តើម

I. នគរូប់យោលដ្ឋី ០២

II. សារ៖ សំខាន់ដែលជំនាយកដ្ឋី ០៣

១- សារ៖ សំខាន់ដ្ឋីកម្មបអាហារ ០៣

២- សារ៖ សំខាន់ដ្ឋីកសេដ្ឋកិច្ច ០៥

ជំនាយក្រារ ០៦

I. នគរូបន្ថាបិស្សាល ០៦

១. លក្ខខណ្ឌដី ០៦

២. ពន្លឹះ ០៧

II. បញ្ជីកដែលជំនួយ ០៧

១- ប្រភេទដី ០៧

២- ប្រភេទដីដែលត្រូវប្រើ ០៥

៣- ការដំដី ៩០

៤- ចាន្តារៈដី ១៨

III. គារថែរំលែក ១៣

IV. គារប្រព័ន្ធបច្ចេក ១៥

ជំនាយក្រោម ១៥

១. នគរូបនាមុខដៃ ១៥

២. អំពីរបិស្សាល ១៥

២-ក្រុមដម្បីបាក់គេវី:	២៥
៣-ក្រុមវីស:	២៦
៤.ការប្រព័ន្ធគង់នានា:	២៦
៥.ជំនាយកសក់ចំណារ់:	២៧
៦.ស្ថាលតាតថ្មីជំនាញ:	២៧
ក.វិតាមឯក និង សារធាតុវិធី:	២៧
ខ.សីតុណ្ឌភាព:	២៧
៧.បច្ចេកទេសជាប័ណ្ណ៖	២៨
៧.១-ពួជៈ:	២៨
៧.២-ការប្រើប្រាស់និង ផ្របចំដី:	២៨
៧.៣-វិធីសារស្តីដារ់ជាមុន ពីរបៀប:	២៩
៨.កម្រិតប្រព័ន្ធគ្រប់គ្រងៗ	៣០
៩.បកស្ថែរ និងប្រើប្រាស់	៣៣
១០.ការបោះឆំជានានា:	៣៣
១១.ការប្រព័ន្ធប្រាស់លើ	៣៤
១២.កម្រិត សិទ សង្គមិត	៣៥
ក.អំពីដម្បីដ្ឋីត	៣៥
ខ.ដម្បីបង្កើងដោយវិស:	៣៥
គ.ដីបង្កើងដោយបាក់គេវី:	៤១
១៣.សង្គមិតសំខាន់ៗនឹងជំនាយកសក់	៤២
១៤.ការប្រព័ន្ធគង់នានា	៤៥

ចំណាំសាងដៃប្រចាំថ្ងៃ.....	៥៥
១.ស្ថាលភាពទូទៅ.....	៥៥
២.នគរូបារ៉ាប់នៃសាស្ត្រ.....	៥៥
៣.បច្ចេកទេសចាំឆ្នាំ.....	៥៧
៤.ការប្រព័ន្ធដែល.....	៥៩
ចំណាំខាងក្រោមនៃការធ្វើឱ្យ.....	៥៣
១.ស្ថាលភាពទូទៅ.....	៥៣
២.បច្ចេកទេសចាំឆ្នាំ.....	៥៤
ក.រដ្ឋវកាលដាំងីះ.....	៥៤
ខ.ការព្រឹសផើសពុជ.....	៥៤
គ.ការព្រឹសផើសនិងរៀបចំដី	៥៤
យ-ការដាំងីះ.....	៥៥
ឯ-ការព្រោះច្របត.....	៥៥
ច-ការដ្ឋីដ្ឋីយដី.....	៥៥
ឆ-ការដាក់ដី.....	៥៥
៣-សង្គមិត និង ឧត្តម៌.....	៥៥
ក-ដម្លីសំខាន់ៗ.....	៥៥
ខ-សត្វល្អិតសំខាន់ៗ.....	៥៥
៤-ការប្រព័ន្ធដែល.....	៥៩

ចំណាំផ្សេងៗ.....	៦៤
១-ស្ថានភាពទូទៅ.....	៦៤
២-បច្ចុប់ខ្លួនភាសាជាតុ និង ជី.....	៦៥
៣.១-លក្ខខណ្ឌអាកាសធាតុ.....	៦៥
៣.២-លក្ខខណ្ឌដី.....	៦៥
៣.៣-បច្ចេកទេសជំនួយ.....	៦៥
៣.៤-ផ្លូវកាលជំងឺ.....	៦៥
៣៥.-ការព្រើសផើសពួជ.....	៦៥
៣៥.-ការរៀបចំបច្ចី.....	៦៥
៣៥.-ការជំងឺ.....	៦៦
៣៥.-ការព្រាពច្បាប់.....	៦៥
៣៥.-ការកំចាត់ស្រី.....	៦៥
៣៥.-ការជាក់ជី.....	៦៥
៤-លម្អី និង សង្គម.....	៦៥
៤.១-ដម្អីសំខាន់ៗ.....	៦៥
៤.២.-សត្វណ្ឌិត.....	៧១
៥-ភាពប្រឡាយនៃជន.....	៧២
ចំណាំថែរបៀប.....	៧៤
៦-បច្ចុប់ខ្លួនទូទៅ.....	៧៤

២. បច្ចេកទេសជាប់ឆ្នាំ.....	៧៥
២.១-ការព្រឹសផើសរដ្ឋវេ.....	៧៥
២.២-ការព្រឹសផើសពួជ.....	៧៦
២.៣-ការធ្វើបច្ចុប្បន្ន.....	៧៦
២.៤-ការបណ្តុះក្នុង.....	៧៧
២.៥-ការងារជាប់.....	៧៨
៣. គារថែទាំ.....	៧៨
៣.១-ការព្រឹយដី.....	៧៨
៣.២-ការព្រោះច្របត.....	៧៨
៣.៣-ការដោតចំណារ.....	៧៩
៣.៤-ការដោកជី.....	៧៩
៤. អំពីលម្អឺ និងសង្គម.....	៨២
៤.១-អំពីដម្បីសំខាន់ៗ.....	៨២
៤.២-អំពីសត្វលូតសុជាឌាហំ.....	៨៥
៥. គារប្រព័ន្ធនៅបន្ទាន់.....	៨៦
៥.ក សារយោង.....	៨៦

សេចក្តីផ្តើម

នៅលើពិភពលោកយើងនេះ កំណែនមនុស្សមាននាប់រហ័ស ធ្វើ
ឲ្យអ្នកប្រាជ្ញវិទ្យាសាស្ត្រ ឬ អ្នកបច្ចេកទេសខិតខំយ៉ាងខ្មំង ដើម្បីដោះ
ស្រាយបញ្ហាដែលបានកែតមានឡើងឲ្យប្រសិនបើកំណែននេះ ។

អ្នកប្រាជ្ញធ្វើកបច្ចេកទេសកសិកម្ម បានខិតខំរកគ្រប់មេដ្ឋាកាយ
ក្នុងទិសដោបង្កើនដលិតដលម្បូបអាហារ ដើម្បីធ្វើតែងតែសេចក្តីគ្រែការ
ហួបចុក និង គ្រឿដំនះខបសត្ថជាថ្រឹនដើម្បីទទួលបានដោតដីយេនី
ការដារខាងលើនេះ អ្នកបច្ចេកទេសមួយចំនួនបានចាត់ស្ថានថាមាន
កុមារប្រហែល១៥០០០០០នាក់ បានគ្រូស្ថាប់ក្នុង១ឆ្នាំ ដោយសារ
ការទួលខាងក្រោម និងដឹងដឹងដែលបណ្តាលមកពីការទួលបានគុចិត្តឱ្យ
ជាតិសេសនៅក្នុងប្រទេសដែលក្រើក ។

ម្នបអាហារទាក់ទងនឹងដំណាំជាថ្រឹនប្រភេទដូចជាគោះ ប្រុះ ពោត
ជាតិសេសបន្ទោ និងធ្វើឈើគ្រប់ប្រភេទទាំង ៦ បន្ទោស្តិតនៅក្នុងចំណោម
ម្នបអាហារយ៉ាងសំខាន់ ដែលគេធ្វើការដំឡុំនៅបើធ្វើដឹងមួយចំនួនដំ
នៅគ្រប់ប្រទេស ហើយដូចនាលស្តិតនៅក្នុងក្របខណ្ឌវិទ្យាសាស្ត្រ
បច្ចេកទេសយ៉ាងខ្ពស់ឡើតដង បច្ចេកទេសដីខ្លះនឹងប្រើបានយក
ប្រើក្នុងនីយបង្កើនទិន្នន័យ និងបង្កើនគុណភាពដលិតដល ក្នុងគោល
បំណងបំនើឲ្យសេចក្តីគ្រែការរបស់មនុស្ស ពិសេសនៅកំបងទីក្រុងដំឡើ

ដែលសំបុរោះដោយមនុស្សស់នៅា កាលពីដំឡើងកំបន់
ប្រើប្រាស់ឡើងសំរាប់ដូចជា សេចក្តីថ្លែកក្នុងគ្រឿសារ បូលកំដួរបេតិច
បន្ទូចតុកបុរណណាងេះ ឬផ្លូវពេលបច្ចុប្បន្ននេះសភាពការណ៍លេងកិច្ចមានការ
ប្រើប្រាស់ប្រជាធិបតេយ្យមានចំនួនកាន់តែប្រើប្រាស់ឡើងទៅ សេចក្តីថ្លែកការដំឡើងកំ
បន្ទូនសម្រាប់ធ្វើអាហារកំមានកំវិតកាន់តែខ្លួន ការដំឡើងកំបន់គ្រឿសារ
ការវិភ័យនឹងកុំខាន់កុំស្រាវជ្រាវ គឺមានការដំឡើងឡើងដែលកំដួរ
នៅតាមទីផ្សារដំឡើងរបៀបបាបនៃស្រស់ និង ប្រើប្រាស់ក្នុងរាជរដ្ឋប្រជាធិបតេយ្យ
និងប្រើប្រាស់បច្ចេកទេសទាំងឡើងទៅលើពេលណែនា តំបន់ដំឡើង
តែម្នាក់ មិនត្រូវបានបញ្ជាផ្ទាល់ បុត្រូវការ។ ល។ និង ។ ល។

I អត្ថលេយ៉ែលខេត្ត

•អីទៅដើរហើរបាបនៃ ?

បន្ទូគីជាដើរកុំភាតិ ដែលគេបិទាតុរមុន្តុយអាហារ
មួលដ្ឋាន។ ការប្រើប្រាស់ផលិតផលដំណោះស្រាយបាបនៃ ឬ ធាងអាហារ
មួលដ្ឋាន កំប្រើប្រាស់ឡើងតាមតំបន់ ឬ ប្រទេសនិមួយ។ ដើរ
ខាងក្រោម៖ ប្រទេសកម្មធម្ម ឬ រៀបចំរាជរដ្ឋប្រជាធិបតេយ្យ ឬ ប្រទេស
អាហារមួលដ្ឋាន។ ប្រទេសភាពប្រើប្រាស់ឡើងនៅអីរូបប្រើប្រាស់សាខ្សី ឬ ប្រទេស
នូវខេត្តនៅអាមេរិកខាងក្រោមគ្រឿសារ និង សណ្ឋាគ ឬ ប្រើប្រាស់

មូលដ្ឋាន ។

II នោរោងខាល់ឡើងនារំបែង

បន្ទាន់ជាចំណាំ ដែលមានទំនាក់ទំនងទៅនឹងការសែន្រែនៃបែត់
មនុស្សយើងទាំងធ្វើកម្មបាហារ កំដូចជាអ្វីកសេដ្ឋកិច្ច បន្ទាន់មានពីរ
ប្រភេទគឺ :

ក-បន្ទាន់ដែលអុះដោយផ្លូវជាតិ : បន្ទាន់ប្រភេទនេះភាពប្រើនមាន
តម្លៃខ្ពស់ ហើយសំបុរៈទៅដោយសារធាតុចិត្តឱមប្រើនប្រភេទ។

ឧទាហរណ៍: ស្តីកបាស ស្តីកងប់ គ្រកូនបីង

ខ-បន្ទាន់ដែលកសិករយើងធ្វើការជាំងីេះ: បន្ទាន់ទាំងនេះគ្រួរថែទាំ
យកងប្រុងប្រយ័ត្នបំផុត។

ឧទាហរណ៍: នៅ ខាងក្រោម សំណុំក ត្រូប់ ឆ្នាំ

១-នោរោងខាល់ឡើងកម្រិតនៅក្នុងភាពរបស់

បន្ទាន់ជាចំណាំ ដែលមានលក្ខណៈចំណាត់សម្រាប់សុខភាពរបស់
មនុស្ស ប្រមុជាដំឡើង និងបារិតបារិត ប្រើប្រាស់ប្រព័ន្ធឌីជីថាមពីរ
បន្ទាន់សំបុរៈទៅដោយសារធាតុចិត្តឱមមានប្រើប្រាស់អ្នកស្នើសុំ
ជាតិប្រជុំ សារធាតុខ្លួន ប្រមុជាដំឡើងដីជាតិA, B, C, Fe...ជាន់ម៉ា ល។
រូបធានាតិចិត្តឱមទាំងនេះ: អាចប្រើប្រាស់ការយកមនុស្សយើងឡើងប្រស់កន
មានជីវិតមានកំលាំងពលបិបុរិណា ប្រមុជាដំឡើងប្រាស្តាស្តាតីសំរាប់អនុវត្ត